



ស្កេន QR មើលព័ត៌មានបន្ថែម
Scan QR to read more



ការិយាល័យទំនាក់ទំនងអតិថិជន
CALL CENTER

+855 (0)23 994 444 / +855 (0)15 999 233

inquiry@acledabank.com.kh | www.acledabank.com.kh

គណនី EURO FLEX
EURO FLEX ACCOUNT

គណនី Euro Flex

គណនី Euro Flex គឺជាគណនីចរន្តប្រាក់អឺរ៉ូ ដែលតាមរយៈគណនីដដែលនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី អនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការដក-ដាក់ជាសាច់ប្រាក់ ឬមូលប្បទានប័ត្រជាប្រាក់អឺរ៉ូ ប្រាក់ដុល្លារអាមេរិក ប្រាក់បាតថៃ ឬប្រាក់ផ្សេងទៀតបានតាមសេចក្តីត្រូវការដោយផ្អែកលើអត្រាប្តូរប្រាក់ផ្លូវការ (Prevailing Exchange Rate) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅពេលធ្វើប្រតិបត្តិការដក-ដាក់ប្រាក់ ។

គុណប្រយោជន៍

- សម្រួលដល់អតិថិជនដែលចង់រក្សាស្ថានភាពទុនជាប្រាក់អឺរ៉ូឬរក្សាមូលនិធិដើមជាប្រាក់អឺរ៉ូទៅតាមគម្រោងដើមដែលបានផ្តល់ជាប្រាក់អឺរ៉ូ ។
- អតិថិជនអាចដក-ដាក់ជាសាច់ប្រាក់ ឬជាមូលប្បទានប័ត្រប្រាក់ផ្សេងៗទៀតបាន ។
- ងាយស្រួលក្នុងការតាមដានអត្រាប្តូរប្រាក់នៅលើរបាយការណ៍តែមួយដែលបានផ្តល់ជូនដោយធនាគារ អេស៊ីលីដា ភីអិលស៊ី។
- ងាយស្រួលក្នុងការធ្វើការចំណាយទៅក្រៅប្រទេស ដោយមិនចាំបាច់ប្តូរប្រាក់នៅធនាគារខាងក្រៅ ដែលអាចឱ្យអតិថិជនខាតបង់នូវអត្រាប្តូរប្រាក់ លើសពីនេះទៀតអតិថិជនចំណាយពេលខ្លីក្នុងការទទួលប្រាក់ ។

ងាយស្រួលប្រើ

- ដាក់ប្រាក់ ដកប្រាក់ ឬផ្ទេរប្រាក់ដោយមិនចាំបាច់កាន់សាច់ប្រាក់សុទ្ធ ។
- ផ្ទេរប្រាក់យ៉ាងលឿនតាមបណ្តាញប្រតិបត្តិការគ្រប់ខេត្ត-រាជធានីក្នុងព្រះរាជាណាចក្រកម្ពុជា ។
- ធ្វើរបាយការណ៍រៀងរាល់ខែជូនអតិថិជន ។

Euro Flex Account

Euro Flex Account is a Euro currency Current Deposit with which ACLEDA Bank allows its customers to withdraw or deposit in cash or check in EUR, USD, THB or other currencies according to ACLEDA Bank's prevailing exchange rate at the processing time.

Benefits

- Facilitating customers who wish to keep their capital or fund in Euro currency;
- Being able to withdraw or deposit in cash or check in other foreign currencies;
- Checking exchange rate easily in the report issued by ACLEDA Bank Plc;
- Paying abroad easily with Euro currency and spending a short time in receiving money.

Easy to use

- Deposits, withdrawals, and transfers without having to carry physical cash;
- Quick transfers within all provinces and towns throughout Cambodia;
- Monthly bank statement provided.